



សម្រាប់ចុះផ្សាយបន្ទាន់ ៖

២៥ ធ្នូ ២០១៩

**រាងថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២០ នៅណាហ្គាវើលដ៍ ជាមួយគ្នា!**

**រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ៖** ភាពរីករាយដ៏អស្ចារ្យបំផុតប្រចាំឆ្នាំ នឹងមកដល់ឆាប់ៗ នេះហើយ! ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពួកម៉ែបងប្អូនទាំងអស់មកទទួលយកនូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន នៅថ្ងៃទី៣១ ខែធ្នូ ជាមួយការប្រគំតន្ត្រីឆ្លងឆ្នាំដែលចូលរួមសម្តែងដោយកំពូលតារាចម្រៀងកម្ពុជាល្បីៗ ម្ហូបឆ្ងាញ់ៗដ៏សម្បូរបែប និងរាត្រីកម្សាន្តដ៏អស្ចារ្យ!

ទស្សនាដោយសេរី ចាប់ពីម៉ោង ៩:៣០ យប់តទៅនៅណាហ្គាវើលដ៍! ជួបជាមួយ អាយដល របស់អ្នក ដូចជា នីកូ សុគន្ធី និសា និងក្រុមតូច Small World Small Band ។ ចំណែកពិធីករ និងពិធីការិនី រួមមាន ពិធីករស្រស់សង្ហា និងជាប្រុសស្អាតកម្ពុជាឆ្នាំ២០១៩ ទ្រី តារាវុធ ពិធីករ យឹម ណារ៉ា កញ្ញាឯក ចក្រវាឡកម្ពុជាឆ្នាំ២០១៩ សំណាង អេលីណា និងកញ្ញាឯកកម្ពុជាឆ្នាំ២០១៧ រឿន ណាត។ តន្ត្រីឆ្លងឆ្នាំនេះ ក៏មានការចូលរួមសម្តែងដល់អ្នកសិល្បៈជាតិ និងអន្តរជាតិប្រចាំណាហ្គាវើលដ៍ផងដែរ។

មុនទស្សនាតន្ត្រីដ៏ធំអស្ចារ្យនេះ ពួកម៉ែបងប្អូនអាចរីករាយពិសាអាហារប៊ុហ្វេល្យូយឆ្ងាញ់ដ៏សម្បូរបែបជាមួយក្រុមគ្រួសារ និងមិត្តភក្តិ នៅភោជនីយដ្ឋានឈ្មោះពានរង្វាន់ 2Pangea (ជាន់ទី២ ណាហ្គាវើលដ៍ទី២) និង The Pangea (ជាន់ទី១ ណាហ្គាវើលដ៍ទី១) នៅថ្ងៃទី៣១ ធ្នូ។ សម្រាប់អ្នកដែលចង់អបអរឆ្នាំថ្មីជាមួយបរិយាកាសដ៏រូមែនទិច សូមអញ្ជើញទៅភោជនីយដ្ឋានបារាំង Le Gourmet (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ដែលមានបម្រើជូននូវម្ហូបឈុតពិសេស ៤ មុខក្នុងពេលថ្ងៃត្រង់ ឬល្ងាច។

ក្នុងឱកាសនេះដែរ ភោជនីយដ្ឋានប្រណីត Hall of Golden Chimes មានបម្រើជូននូវម្ហូបឈុតពិសេសសម្រាប់គ្នា ៤ ឬ ១០ នាក់សម្រាប់អាហារថ្ងៃត្រង់ ឬល្ងាចដែលពួកម៉ែបងប្អូនអាចគយគន់ទេសភាព និងសកម្មភាពនៃរាត្រីឆ្លងឆ្នាំក្នុងរាជធានីភ្នំពេញពីក្នុងភោជនីយដ្ឋានផងដែរ! សូមណែនាំឲ្យកាក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬអ៊ីម៉ែលមកកាន់ dining@nagaworld.com ។

បន្ទាប់ពីខោនដោនរួច លោកអ្នកអាចមករំលេងកម្សាន្តនៅក្លឹបដាលីនដាលីន (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏បាន។ មានការបញ្ចុះតម្លៃភេសជ្ជៈសន្លឹកសន្លាប់ និងមានកាដូសម្រាប់អ្នកភ្លាមៗផងដែរ! សូមអញ្ជើញមករាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី២០២០ នៅថ្ងៃទី៣១ ធ្នូ ជាមួយគ្នា! ជួបគ្នានៅណាហ្គាវើលដ៍!

###



### អំពីណាហ្គាវើលដ

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ មានបន្ទប់ប្រភេទស្ទីត និងដីលុច្យ ១.៦៥៨ បន្ទប់ គោជនីយដ្ឋាន បារនីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្បៀងប្រណីត ២ សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដំឡើងសម្រាប់រៀបចំកម្មវិធី កម្សាន្ត ឬការប្រជុំផ្សេងៗ។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

<p>Ms. Melanie Loong Senior Manager, Marketing Communications Tel: (+855) 10 737 684 Email: <a href="mailto:melanieloong@nagaworld.com">melanieloong@nagaworld.com</a></p>	<p>កញ្ញា ភោគី សុលីនដា Brand Executive, Marketing Communications Tel: (+855) 15 61 88 86 Email: <a href="mailto:phouksolinda@nagaworld.com">phouksolinda@nagaworld.com</a></p>
--	---